

# บทที่ 17

## ข้อมูลข่าวสาร

### 1. การใช้กริยาช่วยในการเขียนบทความ

บทความเป็นการเขียนเรียบเรียงความโดยใช้ประโยคหลายประโยค เพื่ออธิบายเรื่องราว และสื่อความหมายอย่างใดอย่างหนึ่งให้ได้รับความสมบูรณ์ ซึ่งมีการนำกริยาช่วย และคำขยายใช้ในประโยคต่างๆ เพื่อให้มีความหมายที่ชัดเจนขึ้น ดังนี้

กริยาช่วย	คำอ่าน	ความหมาย
អាច	อาจ	สามารถ/ อาจ
សូម	โซม	ขอ
គឺជា	ก็อ/ เจีย	คือ/ เป็น
អញ្ជើញ	อ้อนเจิญ	เชิญ
មេត្តា	เมตตา	กรุณา/ เมตตา
ប្រហែល	ปรอแฮล	น่าจะ/ ประมาณว่า/ ราว
នឹង	นิง	จะ
ជាមួយ	เจีย-มว	กับ, ด้วย

#### ตัวอย่าง

- |   |  |  |
|---|--|--|
| - តើ អាច ឲ្យ ខ្ញុំ ជួយ យូរ បាន ទេ លោកស្រី ។ | - គេទា អាច គុយ ចាយ យ៉ា លោក ចេះ រើម ហាន តេ ?      | - គុណអ្នកអង្វរ ឲ្យ ខ្ញុំ បាន ជួយ ឲ្យ បាន អី ក៏ បាន ។ |
| - ប្រហែល ជា គាត់ មិនបាន មក ចូលរួម ពិធី ទេ ។ | - ប្រហែល ទើប ក៏ គាត់ មិន បាន មក ចូលរួម ពិធី ទេ ។ | - ប្រហែល គាត់ មិន បាន មក ចូលរួម ពិធី ទេ ។            |
| - សូម មេត្តា អញ្ជើញ មក តាម ផ្លូវ នេះ ។      | - ខ្ញុំ មេត្តា អញ្ជើញ មក តាម ផ្លូវ នេះ ។         | - ខ្ញុំ មេត្តា អញ្ជើញ មក តាម ផ្លូវ នេះ ។             |

## ព្រឹត្តិការណ៍

### ១. ខ្មែរអើយចូរចាំជាក៏ថា

ខ្មែរអើយ ទ្រង់ជំរុញឱ្យ

ធ្លាប់តែដើរ

គេ រុំរង្វើរ (ពេទ្យ)

ផ្សព្វផ្សាយរុងរឿង

ដេញដោលរុងរឿង

តាមសារតារ

តាមសារតារ

ទឹកដីខ្មែរធំ

ទឹកដីខ្មែរធំ

គេងងតែងលើកតម្កើង

ខ្មែរអើយ ទ្រង់ជំរុញឱ្យ

ជាតិខេមរា

ជាតិខេមរា

ទូលំទូលាយ

ក្រាបខ្មោចយ៉ាងណា

តម្កល់ជាតិយើង

នាំមកជាតិយើង

ចាត់ទុកឡើងជាជាតិច្បង ។

ទ្រង់ជំរុញឱ្យ ជាជាតិ

### ២. អរិយធម៌ខ្ពង់ខ្ពស់លើតនា

អរិយធម៌ ខ្ពង់ខ្ពស់លើតនា

ចុងបូព៌ា

ស្ថិតិសិក្សា

គំនិតសិក្សា

គំនិតសិក្សា

បានចេញផ្សព្វផ្សាយ

បានចេញផ្សព្វផ្សាយ

សាសនា សិល្បៈ

សាសនា សិល្បៈ

តន្ត្រី ទស្សនវិជ្ជា

តន្ត្រី ទស្សនវិជ្ជា

គ្រប់ទិសទាំងឡាយ

គ្រប់ទិសទាំងឡាយ

ចម្លាក់វិចិត្រ

ចម្លាក់វិចិត្រ

ព្រះពុទ្ធសាសនា

ព្រះពុទ្ធសាសនា

ជាគោលការណ៍ដែលខ្មែរផ្សាយទៅ។

ជាគោលការណ៍ដែលខ្មែរផ្សាយទៅ។

### ៣. ខ្មែរអើយចូរស្តាប់សារតារ

ខ្មែរអើយ ទ្រង់ជំរុញឱ្យ

ពូជខ្មែរដើរ

ខ្មែរអើយ ទ្រង់ជំរុញឱ្យ

បញ្ចេញតម្កើង

បញ្ចេញតម្កើង

ដែលបានចរចា

ដែលបានចរចា

តាំងចិត្តឲ្យមាំ

តាំងចិត្តឲ្យមាំ

តម្កល់ជាតិខ្មែរយើង

តម្កល់ជាតិខ្មែរយើង

បញ្ជាក់ប្រាប់ថា

បញ្ជាក់ប្រាប់ថា

ខិតខំប្រឹងវិញ

ខិតខំប្រឹងវិញ

ឲ្យបានរុងរឿង

ឲ្យបានរុងរឿង

ជាថ្មីឡើងតាមសារតារ ។

ជាថ្មីឡើងតាមសារតារ ។

3. វាយប្រចាំ

**៦ ខែដើមឆ្នាំ កម្ពុជាសំចេញដំឡូងមីក្រូមែត ១៣ ម៉ឺនតោន**

6 ខែដំបូងឆ្នាំ កម្ពុជាបានដំឡូងមីក្រូមែតសំចេញដំឡូងមីក្រូមែត ១៣ ម៉ឺនតោន ក្នុងរយៈពេលដំបូងឆ្នាំ ២០១២

រយៈពេលជាងប្រាំមួយខែដើមឆ្នាំ ២០១២ នេះ ដំឡូងមីក្រូមែតប្រមាណ១៣ ម៉ឺនតោន ត្រូវបាននាំចេញពីប្រទេសកម្ពុជាទៅកាន់ ប្រទេសវៀតណាម តាមច្រកទ្វារព្រំដែន អន្តរជាតិត្រពាំងស្រែ ស្រុកស្នួល ខេត្តក្រចេះ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១១ គឺមានចំនួនតែជាង ៥ ម៉ឺនតោនប៉ុណ្ណោះ ។ នេះបើតាមការឱ្យដឹងរបស់លោកប្រធាន មន្ទីរពាណិជ្ជកម្មខេត្តក្រចេះ ។

លោកស៊ី ស៊ីណាម៉ែន ប្រធានមន្ទីរ ពាណិជ្ជកម្មខេត្តក្រចេះបានឱ្យដឹងថា ចាប់ តាំងពីដើមរដូវប្រមូលផលដំឡូងមីកាលពី ខែធ្នូ ឆ្នាំ២០១១ រហូតមកដល់ដំណាច់ខែ ឧសភា ឆ្នាំ២០១២ នេះ ការនាំចេញដំឡូងមី ក្រោមទៅកាន់ប្រទេសវៀតណាមមាន បរិមាណជាង ១៣៤.០០០តោនលើសពី បរិមាណនាំចេញដំឡូងមីនៅឆ្នាំ ២០១១ ដែលមានតែចំនួនជាង ៥ ម៉ឺនតោនប៉ុណ្ណោះ ក្នុងរយៈពេលដូចគ្នា ។

លោកប្រធានមន្ទីរពាណិជ្ជកម្មបានបន្ត ទៀតថា ទោះបីយ៉ាងណា ការនាំចេញ មីដំឡូងទៅប្រទេសវៀតណាមនៅតែបន្ត នៅឡើយ ។

(ធានា: វាយប្រចាំពីភ្នំពេញសេរីនៅថ្ងៃទី 12 មិ.ម. 2555)

រយៈពេលជាង 6 ខែដំបូងឆ្នាំ 2012 នេះ ដំឡូងមីក្រូមែតប្រមាណ 1 ម៉ឺនតោន ត្រូវបាននាំចេញពីប្រទេសកម្ពុជាទៅកាន់ ប្រទេសវៀតណាម តាមច្រកទ្វារព្រំដែន អន្តរជាតិត្រពាំងស្រែ ស្រុកស្នួល ខេត្តក្រចេះ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ 2011 គឺមានចំនួនតែជាង 5 ម៉ឺនតោនប៉ុណ្ណោះ ។ នេះបើតាមការឱ្យដឹងរបស់លោកប្រធាន មន្ទីរពាណិជ្ជកម្មខេត្តក្រចេះ ។

លោកស៊ី ស៊ីណាម៉ែន ប្រធានមន្ទីរ ពាណិជ្ជកម្មខេត្តក្រចេះបានឱ្យដឹងថា ចាប់ តាំងពីដើមរដូវប្រមូលផលដំឡូងមីកាលពី ខែធ្នូ ឆ្នាំ២០១១ រហូតមកដល់ដំណាច់ខែ ឧសភា ឆ្នាំ២០១២ នេះ ការនាំចេញដំឡូងមី ក្រោមទៅកាន់ប្រទេសវៀតណាមមាន បរិមាណជាង ១៣៤.០០០តោនលើសពី បរិមាណនាំចេញដំឡូងមីនៅឆ្នាំ ២០១១ ដែលមានតែចំនួនជាង ៥ ម៉ឺនតោនប៉ុណ្ណោះ ក្នុងរយៈពេលដូចគ្នា ។

លោកប្រធានមន្ទីរពាណិជ្ជកម្មបានបន្ត ទៀតថា ទោះបីយ៉ាងណា ការនាំចេញ មីដំឡូងទៅប្រទេសវៀតណាមនៅតែបន្ត នៅឡើយ ។

(ធានា: វាយប្រចាំពីភ្នំពេញសេរីនៅថ្ងៃទី 12 មិ.ម. 2555)